
HSK 3.0 Level 4

បត្រាវាក្យសព្ទបុគ្គលខ្សែប្រាំ ពាក្យ

តួលក្រុមច្រើន បុរាណវិទ្យា និងមុនយើងខ្ញុំ

ដំណើរការដោយ

... វាក្យសព្ទនិងយប់រំលឹក ករណីប្រើប្រាស់ខ្លាំង ក្នុងកិច្ចការច្រើនច្រើន



ABC Chinese

ចងចាំអក្ខរច្រើនតាមរយៈរឿងរ៉ាវ

[Google Play](#) | [Apple Store](#)



Paici

សូម្បែងប្រើប្រាស់អាស្រ័យក្នុងការប្រើប្រាស់

[Google Play](#) | [Apple Store](#)

#	Char	Pinyin	POS	Definition
1	啊	ā	int.	អា
2	按	àn	v., prep.	ចុច; តាម
3	棒	bàng	adj., (n.)	ពូកែ; ដំបង
4	抱	bào	v.	ទិប
5	背	bēi	v.	យកខ្លួនង
6	倍	bèi	mw.	ដង; ទ្រវែង
7	笨	bèn	adj.	ល្ងង់
8	表	biǎo	n., (v.)	ផ្ទៃ; បង្ហាញ; នាឡិកា
9	并	bìng	v., adv., conj.	រួម; នឹង; ក៏
10	步	bù	n.	ជំហាន; ជើ
11	部	bù	n., mw.	ផ្នែក
12	擦	cā	v.	ជូត; លុប
13	猜	cāi	v.	ទាយ
14	厂	chǎng	n.	រោងចក្រ
15	场	chǎng	mw.	ទីលាន; ពាក្យអស្ថេរសម្រាប់សកម្មភាព
16	城	chéng	n.	កំផែង; ក្រុង
17	乘	chéng	v.	ជិះ; គុណ
18	迟	chí	adj.	យឺត
19	重	chóng	adv., (v.)	ទៀត; ហើយ; ឆាន់
20	重	zhòng	n., adj.	ធ្ងន់; ធ្ងន់ធ្ងន់; សំខាន់
21	窗	chuāng	n.	បង្អួច
22	吹	chuī	v.	ផ្ទុលុំ
23	此	cǐ	pron.	នេះ
24	粗	cū	adj.	គួរង; ក្រាស់
25	村	cūn	n.	ភូមិ
26	存	cún	v.	ទុក; រក្សា
27	答	dá	v.	ឆ្លើយ
28	待	dài	v.	នាំ; រង់ចាំ
29	戴	dài	v.	ពាក់ (គ្រឿងអលង្ការ)
30	当	dāng	v., prep.	ធ្វើ; ពេល
31	刀	dāo	n.	កាំបិត
32	倒	dào	v., (adv.)	ចាក់; ច្រឡប់
33	道	dào	n., mw.	ផ្លូវ; ពាក្យអស្ថេរស
34	等	děng	part., (名, 量)	.ល។; ចូនាក់

#	Char	Pinyin	POS	Definition
35	低	dī	adj., v.	ទាប
36	底	dǐ	n.	ហត
37	掉	diào	v.	ធ្លុលាក់; គ្រោយកិរិយាបង្ហាញលទ្ធផល
38	订	dìng	v.	កក់; ព្រមព្រៀង
39	定	dìng	v.	សម្រេច; កំណត់
40	队	duì	n., (mw.)	ក្រុម; ជួរ
41	顿	dùn	mw., (v.)	ពាក្យអស្ករសសម្លាប់អាហារ; ឈប់
42	而	ér	conj.	និង; រីឯ
43	法	fǎ	n.	ចូហប់; វិធី
44	烦	fán	adj., v.	វៃខាន
45	费	fèi	n., v.	ថ្លៃ; ចំណាយ
46	份	fèn	mw.	ចំណែក
47	幅	fú	mw.	ពាក្យអស្ករសសម្លាប់គំនូររូបភាព
48	付	fù	v.	បង់; បូកល់
49	改	gǎi	v.	កែ; ផ្លាស់ប្តូរ
50	干	gān	adj., (n.)	ស្ងួត; នន
51	赶	gǎn	v.	តាមទាន់; ប្តូរញាប់
52	敢	gǎn	v.	ហ៊ាន
53	感	gǎn	suff.	អារម្មណ៍
54	各	gè	pron., adv.	នីមួយៗ
55	共	gòng	adv.	សរុប
56	够	gòu	v., adv.	គ្រប់គ្រាន់
57	挂	guà	v.	ពុយ
58	管	guǎn	v., (名, 量)	បំពង់; គ្រប់គ្រង
59	光	guāng	n., adj., v., adv.	ពន្លឺ; អស់; ភ្លឺ
60	逛	guàng	v.	ដេរើង
61	喊	hǎn	v.	សូរកែ
62	汗	hàn	n.	ញើស
63	厚	hòu	adj.	ក្នាន់
64	活	huó	v., adj., n.	រស់; ជីវិត
65	火	huǒ	n., adj.	ភ្លុយង; ភ្លុយង
66	货	huò	n.	ទំនិញ
67	既	jì	adv., conj.	ហើយ; ទាំង...ទាំង
68	寄	jì	v.	ផ្ញើ (ប្រើសំណើយ)

#	Char	Pinyin	POS	Definition
69	假	jiǎ	adj.	ក្នុងក្រុម
70	减	jiǎn	v.	ដក; បន្ថយ
71	江	jiāng	n.	ទន្លេ
72	将	jiāng	prep., adv.	នឹង
73	奖	jiǎng	n., (v.)	រង្វាន់; ផ្តល់រង្វាន់
74	降	jiàng	v.	ចុះ; ធ្លាក់
75	交	jiāo	v., (n.)	ប្តូរគ្នា; ផ្តល់សេវា
76	仅	jǐn	adv.	តែ
77	举	jǔ	v.	លើ
78	聚	jù	v.	ប្រមូលផ្តុំ
79	烤	kǎo	v.	ដុត; អាំង
80	棵	kē	mw.	ពាក្យអសរសម្រាប់ដើមឈើក្នុងធាតុ
81	咳	ké	v.	ក្អក
82	克	kè	mw.	ក្រាម
83	空	kōng	adj., (adv.)	ទទេ; មឃេ; ឥតប្រយោជន៍
84	空	kòng	v., adj., n.	ទំនេរ; ពេលទំនេរ
85	苦	kǔ	adj.	ល្មើង
86	困	kùn	adj., (v.)	ងងុយ; ជាប់; ពិបាក
87	拉	lā	v.	ទាញ; លង (ឧបករណ៍ក្នុងលង)
88	辣	là	adj.	ហឹរ
89	懒	lǎn	adj.	ខ្វិល
90	俩	liǎ	mw.	ពីរនាក់
91	连	lián	prep., (动, 副)	ភ្ជាប់; សូម្បី
92	凉	liáng	adj.	ត្រជាក់
93	量	liáng	v.	វាស់
94	两	liǎng	mw.	លាង (ឯកតាម្នុងចិន)
95	亮	liàng	adj., v.	ភ្លឺ; បំភ្លឺ
96	列	liè	v., mw.	តម្រងជួរ; ពាក្យអសរស
97	另	lìng	pron., (adv.)	ផ្សេងទៀត; ដោយឡែក
98	留	liú	v.	នៅ; ទុក
99	流	liú	v.	ហូរ
100	乱	luàn	adj., adv.	រញ្ជួយ
101	落	luò	v.	ធ្លាក់; ចុះ
102	满	mǎn	adj., v.	ពេញ

#	Char	Pinyin	POS	Definition
103	美	měi	adj.	ស្អាត; ល្អ
104	梦	mèng	n., v.	សុបិន្ត
105	秒	miǎo	mw.	វិនាទី
106	末	mò	n.	ចុង; ទីបញ្ចប់
107	内	nèi	n.	ក្នុង
108	嗯	èn	int.	អើ; ហេ
109	弄	nòng	v.	លេង; ជួសជុល; ធ្វើ
110	拍	pāi	v., n.	ទះ; ថតរូប
111	排	pái	v., n., mw.	តម្រងជួរ; ពាក្យអស្មរស
112	牌	pái	n.	ផ្តលាក; សញ្ញា
113	陪	péi	v.	នាំជាមួយ
114	篇	piān	n., mw.	អត្ថបទ; ពាក្យអស្មរសម្រាប់អត្ថបទ
115	片	piàn	n., mw.	ដុំ; ពាក្យអស្មរសម្រាប់វត្ថុថ្មសំប៉ិត
116	破	pò	v., adj.	បំបែក; ខូច
117	期	qī	mw.	រយៈពេល; សម្រេច
118	气	qì	n., v.	ខ្យល់; កំហឹង
119	强	qiáng	adj.	ខ្លាំង
120	敲	qiāo	v.	គោះ
121	桥	qiáo	n.	ស្នួរ
122	巧	qiǎo	adj.	ប្លែកស្រស់; ចៃដន្យ
123	琴	qín	n.	ឧបករណ៍ភ្លេងខ្មែរ
124	轻	qīng	adj.	ស្លាប
125	区	qū	n.	តំបន់
126	取	qǔ	v.	យក
127	全	quán	adj., adv.	ពេញលេញ; ទាំងអស់
128	缺	quē	v.	ខ្វះ
129	却	què	adv.	ប៉ុន្តែ; វិញ
130	扔	rēng	v.	បោះ; ចោល
131	仍	réng	adv.	នៅតែ
132	入	rù	v.	ចូល
133	稍	shāo	adv.	បន្តិច
134	身	shēn	n., mw.	រាងកាយ; ខ្លួន
135	深	shēn	adj., (adv.)	ជ្រៅ
136	生	shēng	v.	កើត; ផ្តល់កំណត់; ដុះ

#	Char	Pinyin	POS	Definition
137	生	shēng	adj., (adv.)	ឆេះ; ចម្ងល់កែ
138	省	shěng	n.	ខេត្ត
139	剩	shèng	v.	នៅសល់
140	使	shǐ	v.	ចាត់; ផ្ញើ
141	首	shǒu	mw.	ពាក្យអស្ករសម្រាប់ចម្លើយ កំណាព្យ
142	输	shū	v.	ចាញ់
143	熟	shú/shóu	adj.	ជុំ; ស្អាត; ពួក
144	数	shù	n., num.	ចំនួន; គណិតវិទ្យា
145	帅	shuài	adj.	សង្ហា
146	死	sǐ	v., adj., (adv.)	ស្លាប់; ខ្ពស់
147	酸	suān	adj.	ជូរ
148	算	suàn	v., adv.	គណនា; ចាត់ទុក
149	台	tái	mw., (n.)	រទេះ
150	抬	tái	v.	លើ
151	弹	tán	v.	ទះ; លេង (ឧបករណ៍ភ្លេង)
152	谈	tán	v.	និយាយ
153	汤	tāng	n.	ស៊ុប
154	躺	tǎng	v.	ដេក
155	趟	tàng	mw.	ដង; លើ
156	提	tí	v.	កាត់; លើ
157	停	tíng	v.	ឈប់
158	通	tōng	v., adj., (mw.)	ចូលដៃ; ភ្ជាប់; បើ
159	桶	tǒng	n.	ធុង
160	痛	tòng	adj., (adv.)	ឈឺ
161	图	tú	n., (v.)	រូបភាព; ផែនទី; គម្រោង
162	土	tǔ	n., (adj.)	ដី; ស្អុកស្អាត
163	推	tuī	v.	រុញ; បដិសេធ
164	脱	tuō	v.	ដោះ; រលូត
165	为	wéi	v.	ជា; ផ្ទេរ
166	味	wèi	n.	រសជាតិ; ក្លិន
167	闻	wén	v.	ឮ; ហ៊ិត
168	无	wú	v.	គ្មាន
169	吸	xī	v.	ស្លៀក
170	细	xì	adj.	ស្ងួតដី; ស្ងួត

#	Char	Pinyin	POS	Definition
171	鲜	xiān	adj.	ស្ងួត; កម្រ
172	咸	xián	adj.	ប្រវែ
173	香	xiāng	adj.	ក្លាម្រូប
174	响	xiǎng	v., adj.	បន្ទូល; ឮ
175	项	xiàng	mw.	ពាក្យអស្ករសសម្លាប់មុខវិជ្ជា
176	血	xiě	n.	ឈាម
177	心	xīn	n.	បេះដូង; ចិត្ត
178	醒	xǐng	v.	ភ្ញើរឆាប់
179	性	xìng	suff.	លក្ខណៈ; ភេទ
180	熊	xióng	n.	ខ្នុរយូដូ
181	修	xiū	v.	ជួសជុល; ចម្រើន
182	压	yā	v.	ចុច; សង្កត់
183	烟	yān	n.	ផ្ទះឆេះ; ហារី
184	盐	yán	n.	អំបិល
185	演	yǎn	v.	សម្តែង; អភិវឌ្ឍន៍
186	夜	yè	n., mw.	យប់
187	已	yǐ	adv.	ហើយ
188	赢	yíng	v.	ឈ្នះ
189	由	yóu	prep.	ពី
190	油	yóu	n.	ប្រេង
191	与	yǔ	prep., conj.	ជាមួយ; និង
192	约	yuē	v., adv.	ណាត់; ប្រមាណ
193	云	yún	n.	ពពក
194	着	zháo	v.	ប៉ះ; ឆេះ; គងេលក់
195	者	zhě	part.	អ្នកដដែល...
196	整	zhěng	adj.	ទាំងមូល; រៀបរយ
197	证	zhèng	n.	វិញ្ញាបនបត្រ
198	之	zhī	part.	ពាក្យសម្តីនៃធាតុមូលដ្ឋានប្រើប្រាស់សាស្ត្រ
199	值	zhí	v., adj.	តម្លៃ; សក្តិសម; បំពេញការណ៍
200	指	zhǐ	v.	ម្តាយដៃ; ចម្លង
201	种	zhòng	v.	ដាំ
202	祝	zhù	v.	ជូនពរ
203	转	zhuǎn	v.	បត់; វិល
204	赚	zhuàn	v.	រកលុយ

#	Char	Pinyin	POS	Definition
205	装	zhuāng	v.	ស្លៀកពាក់; រចនា
206	准	zhǔn	adj., (adv.)	ត្រឹមត្រូវ; អនុញ្ញាត
207	自	zì	prep.	ខ្លួនឯង; ពី
208	租	zū	v.	ជួល
209	组	zǔ	n., (动, 量)	ក្រុម; រៀបចំ
210	座	zuò	n., mw.	កៅអី
211	爱情	ài qíng	n.	ស្នេហា
212	爱心	ài xīn	n.	សច្ចៈចិត្តសប្បុរស
213	安检	ān jiǎn	v.	ពិនិត្យសុវត្ថិភាព
214	安排	ān pái	v.	រៀបចំ
215	按时	àn shí	adv.	ទាន់ពេល
216	按照	àn zhào	prep.	តាម
217	白酒	bái jiǔ	n.	ស្រាចិន
218	办公	bàn gōng	v.	ធ្វើការយល់
219	办理	bàn lǐ	v.	ដោះស្រាយ
220	办事	bàn shì	v.	ធ្វើការងារ
221	保护	bǎo hù	v.	ការពារ
222	保证	bǎo zhèng	v., n.	ធានា
223	报考	bào kǎo	v.	ចុះឈ្មោះប្រឡង
224	报名	bào míng	v.	ចុះឈ្មោះ
225	抱歉	bào qiàn	adj.	សុំទោស
226	背包	bēi bāo	n.	កាបូស៊ូត
227	北部	běi bù	n.	ភាគខាងជើង
228	本科	běn kē	n.	ថ្នាក់បរិញ្ញាបត្រ
229	本来	běn lái	adj., adv.	ដើម្បី
230	鼻子	bí zi	n.	ច្រមុះ
231	笔试	bǐ shì	v.	ប្រឡងសរសេរ
232	毕业	bì yè	v.	បញ្ចប់ការសិក្សា
233	毕业生	bì yè shēng	n.	និស្សិតបញ្ចប់ការសិក្សា
234	便于	biàn yú	v.	ងាយស្រួលសម្រាប់
235	标准	biāo zhǔn	n., adj.	ស្តង់ដារ
236	表格	biǎo gé	n.	សំណុំបែបទ
237	表示	biǎo shì	v.	បង្ហាញ
238	表现	biǎo xiàn	v.	ការបង្ហាញ

#	Char	Pinyin	POS	Definition
239	表扬	biǎo yáng	v.	សរសើរ
240	饼干	bǐng gān	n.	នំក្រែង
241	并且	bìng qiě	conj.	និង; លើសពីនេះ
242	播放	bō fàng	v.	ចាក់ផ្សាយ
243	博士	bó shì	n.	បណ្ឌិត
244	不必	bù bì	adv.	មិនហាច់
245	不便	bù biàn	adj., v.	មិនសូវល
246	不断	bú duàn	v., adv.	មិនឈប់
247	不够	bù gòu	v., adv.	មិនគ្រប់គ្រាន់
248	不过	bú guò	conj., (adv.)	ទោះជាយ៉ាងណា
249	不论	bù lùn	conj.	មិនថា...ក៏ដោយ
250	不得不	bù dé bù	adv.	ចាំបាច់ត្រូវ
251	部分	bù fēn	n.	ផ្នែក
252	不管	bù guǎn	conj.	មិនថា...ក៏ដោយ
253	不光	bù guāng	adv., conj.	មិនត្រឹមតែ
254	不仅	bù jǐn	conj.	មិនត្រឹមតែ
255	不满	bù mǎn	adj.	មិនពេញចិត្ត
256	部门	bù mén	n.	នាយកដ្ឋាន
257	不如	bù rú	v.	មិនសូវល្អជាង
258	材料	cái liào	n.	សម្ភារៈ
259	参观	cān guān	v.	ទស្សនា
260	参赛	cān sài	v.	ចូលរួមប្រកួត
261	餐厅	cān tīng	n.	បន្ទប់ទទួលទានអាហារ
262	操场	cāo chǎng	n.	ទីលានកីឡា
263	厕所	cè suǒ	n.	បន្ទប់ទឹក
264	查看	chá kàn	v.	ពិនិត្យមើល
265	茶叶	chá yè	n.	ស្លឹកតែ
266	查找	chá zhǎo	v.	ស្វែងរក
267	差点儿	chà diǎnr	adj., adv.	ស្ទើរតែ
268	产生	chǎn shēng	v.	ផលិត
269	超过	chāo guò	v.	លើស
270	车速	chē sù	n.	ល្បឿនរថយន្ត
271	车位	chē wèi	n.	កន្លែងចតរថយន្ត
272	成功	chéng gōng	v., adj.	ជោគជ័យ

#	Char	Pinyin	POS	Definition
273	乘客	chéng kè	n.	អ្នកដំណើរ
274	诚实	chéng shí	adj.	សូម្បីតែ
275	成为	chéng wéi	v.	ក្លាយជា
276	乘坐	chéng zuò	v.	ជិះ
277	吃惊	chī jīng	v.	ភ្ញាក់ផ្អើល
278	重新	chóng xīn	adv.	ម្តងទៀត
279	出差	chū chāi	v.	ទៅបំពេញការងារ
280	出口	chū kǒu	n., (v.)	ច្រកចេញ
281	出现	chū xiàn	v.	លេចឡើង
282	出行	chū xíng	v.	ចេញទៅ
283	出租	chū zū	v.	ទូលផ្តល់
284	厨房	chú fáng	n.	ផ្ទះហាយ
285	厨师	chú shī	n.	ចុងភៅ
286	窗户	chuāng hu	n.	បង្អួច
287	词语	cí yǔ	n.	ពាក្យ
288	此次	cǐ cì	pron.	លើកនេះ
289	此外	cǐ wài	conj.	លើកនេះ
290	从此	cóng cǐ	adv.	តាំងពីពេលនេះ
291	从来	cóng lái	adv.	តាំងពីដើម
292	从中	cóng zhōng	adv.	ពីក្នុង
293	粗心	cū xīn	adj.	ធ្លាក់សម្រហែស
294	错过	cuò guò	v.	ខកខាន
295	错误	cuò wù	adj., n.	កំហុស
296	答应	dā ying	v.	យល់ព្រម; សន្ទុយ
297	答案	dá àn	n.	ចម្លើយ
298	达到	dá dào	v.	សម្រេចបាន
299	打招呼	dǎ zhāo hu		ស្វាគមន៍
300	打败	dǎ bài	v.	ចាញ់
301	打工	dǎ gōng	v.	ធ្វើការងារ
302	打扰	dǎ rǎo	v.	រំខាន
303	打印	dǎ yìn	v.	បោះពុម្ព
304	打印机	dǎ yìn jī	n.	ម៉ាស៊ីនបោះពុម្ព
305	打折	dǎ zhé	v.	បញ្ជូនតម្លៃ
306	打针	dǎ zhēn	v.	ចាក់ថ្នាំ

#	Char	Pinyin	POS	Definition
307	大巴	dà bā	n.	ឡានក្នុងធំ
308	大大	dà dà	adv.	យ៉ាងច្រើន
309	大夫	dài fu	n.	គ្លីពទ្យេយ
310	大量	dà liàng	adj.	ចំនួនច្រើន
311	大赛	dà sài	n.	ការប្រកួតធំ
312	大厅	dà tīng	n.	សាល
313	大约	dà yuē	adv.	ប្រមាណ
314	大自然	dà zì rán	n.	ធម្មជាតិ
315	袋子	dài zi	n.	ថង់
316	单位	dān wèi	n.	អង្គភាព
317	当时	dāng shí	n.	ពេលនោះ
318	导游	dǎo yóu	v., n.	មគ្គុទ្ទេសក៍
319	到底	dào dǐ	adv.	រហូតដល់
320	到来	dào lái	v.	មកដល់
321	道路	dào lù	n.	ផ្លូវ
322	道歉	dào qiàn	v.	សុំទោស
323	得意	dé yì	adj.	មានមោទនភាព
324	登机	dēng jī	v.	ឡើយន្តហោះ
325	等到	děng dào	prep.	រហូតដល់
326	低价	dī jià	n.	តម្លៃទាប
327	低温	dī wēn	n.	សីតុណ្ហភាពទាប
328	低于	dī yú	v.	ទាបជាង
329	底下	dǐ xià	n.	ខាងក្រោម
330	地球	dì qiú	n.	ផែនដី
331	地址	dì zhǐ	n.	អាសយដ្ឋាន
332	点名	diǎn míng	v.	ហៅឈ្មោះ
333	点头	diǎn tóu	v.	ងក់ក្បាល
334	电动车	diàndòngchē	n.	រថយន្តអគ្គិសនី
335	电视剧	diàn shì jù	n.	រឿងភាគទូរទស្សន៍
336	调查	diào chá	v.	ស៊ើបអង្កេត
337	东部	dōng bù	n.	ភាគខាងកើត
338	动车	dòng chē	n.	រថភ្លើងលឿនលឿន
339	动作	dòng zuò	n.	ចលនា
340	读者	dú zhě	n.	អ្នកអាន

#	Char	Pinyin	POS	Definition
341	堵车	dǔ chē	v.	គ្រោះថ្នាក់ចរាចរណ៍
342	度假	dù jià	v.	ទេសសម័យកាល
343	肚子	dù zi	n.	ពោះ
344	短信	duǎn xìn	n.	សារខ្លី
345	对方	duì fāng	n.	ភាគីម្ខាងទៀត
346	对面	duì miàn	n.	ទល់មុខ
347	对于	duì yú	prep.	ចំពោះ
348	队员	duì yuán	n.	សមាជិកក្រុម
349	队长	duì zhǎng	n.	បុរោសក្រុម
350	多么	duō me	adv.	ប៉ុណ្ណា
351	多数	duō shù	n.	ភាគច្រើន
352	多样	duō yàng	adj.	ចម្រុះ
353	儿童	ér tóng	n.	កុមារ
354	发出	fā chū	v.	ចេញ; ចាត់
355	发送	fā sòng	v.	ផ្ញើ
356	法律	fǎ lǜ	n.	ច្បាប់
357	翻译	fān yì	v., n.	បកប្រែ
358	烦恼	fán nǎo	adj.	ពួយហារមួក
359	反对	fǎn duì	v.	បូកដាច់
360	方面	fāng miàn	n.	ផ្នែក
361	方式	fāngshì	n.	របៀប
362	房东	fáng dōng	n.	ម្ចាស់ផ្ទះ
363	房租	fáng zū	n.	ថ្លៃលក់ផ្ទះ
364	放弃	fàng qì	v.	បោះបង់
365	放松	fàng sōng	v.	សម្រាក
366	费用	fèi yòng	n.	ថ្លៃដើម្បី
367	分数	fēn shù	n.	ពិន្ទុ
368	分为	fēn wéi	v.	ចែកជា
369	丰富	fēng fù	adj.	សម្របសម្រួល
370	风景	fēng jǐng	n.	ទស្សនា
371	否则	fǒu zé	conj.	បើទេវិញទេ
372	符合	fú hé	v.	ស្របតាម
373	父母	fù mǔ	n.	ឪពុកម្តាយ
374	父女	fù nǚ	n.	ឪពុកកូនស្តី

#	Char	Pinyin	POS	Definition
375	父亲	fù qīn	n.	ឪពុក
376	复印	fù yìn	v.	ថតចម្លង
377	复杂	fù zá	adj.	ស្មុគស្មាញ
378	负责	fù zé	v., adj.	ទទួលខុសត្រូវ
379	负责人	fù zé rén	n.	អ្នកទទួលខុសត្រូវ
380	父子	fù zǐ	n.	ឪពុកកូនប្តូរស
381	改变	gǎi biàn	v.	ផ្លាស់ប្តូរ
382	干杯	gān bēi	v.	ជប់
383	感动	gǎn dòng	adj., v.	រំភើប
384	赶紧	gǎn jǐn	adv.	ប្រញាប់
385	感觉	gǎn jué	n., v.	មានអារម្មណ៍
386	赶快	gǎn kuài	adv.	ប្រញាប់
387	感情	gǎn qíng	n.	អារម្មណ៍
388	感人	gǎn rén	adj.	គួរឲ្យរំភើប
389	赶上	gǎn shàng	v.	តាមទាន់
390	感受	gǎn shòu	v., n.	មានអារម្មណ៍
391	感谢	gǎn xiè	v.	អរគុណ
392	干活儿	gàn huó er	v.	ធ្វើការ (ពលកម្ម)
393	钢琴	gāng qín	n.	ពុយរ៉ាណូ
394	高价	gāo jià	n.	តម្លៃខ្ពស់
395	高考	gāo kǎo	n.	ប្រឡងចូលសាកលវិទ្យាល័យ
396	高速	gāo sù	adj.	លឿនលឿន
397	高温	gāo wēn	n.	សីតុណ្ហភាពខ្ពស់
398	高于	gāo yú	v.	ខ្ពស់ជាង
399	胳膊	gē bo	n.	ដៃ
400	歌声	gē shēng	n.	សំឡេងច្រៀង
401	歌手	gē shǒu	n.	អ្នកច្រៀង
402	各地	gè dì	n.	គ្រប់ទីកន្លែង
403	各个	gè gè	pron., adv.	គ្រប់
404	各位	gè wèi	pron.	លោកអ្នកទាំងអស់គ្នា
405	各种	gè zhǒng	pron.	គ្រប់ប្រភេទ
406	更加	gèng jiā	adv.	កាន់តែ
407	工厂	gōng chǎng	n.	រោងចក្រ
408	功夫	gōng fu	n.	កម្មលំដាប់; ក្នុងហ្សុង

#	Char	Pinyin	POS	Definition
409	公共	gōng gòng	adj.	សាធារណៈ
410	功课	gōng kè	n.	កិច្ចការផ្ទះ
411	公里	gōng lǐ	mw.	គីឡូម៉ែត្រ
412	公路	gōng lù	n.	ផ្លូវហាយវេ
413	工人	gōng rén	n.	កម្មករ
414	工资	gōng zī	n.	ប្រាក់បៀវត្ស
415	共同	gòng tóng	adj.	រួមគ្នា
416	购买	gòu mǎi	v.	ទិញ
417	购物	gòu wù	v.	ដេញដោល
418	估计	gū jì	v.	ប៉ាន់ស្មាន
419	姑娘	gū niang	n.	កូមងស្រី
420	鼓励	gǔ lì	v.	លើកទឹកចិត្ត
421	顾客	gù kè	n.	អតិថិជន
422	故意	gù yì	adv.	ចេតនា
423	关键	guān jiàn	n., adj.	ចំណុចសំខាន់
424	观看	guān kàn	v.	មើល
425	观众	guān zhòng	n.	ទស្សនិកជន
426	管理	guǎn lǐ	v.	គ្រប់គ្រង
427	广播	guǎng bō	v., n.	ផ្សាយ
428	广告	guǎng gào	n.	ការផ្សាយពាណិជ្ជកម្ម
429	规定	guī dìng	v., n.	វិធាន
430	国籍	guó jí	n.	សញ្ជាតិ
431	国际	guó jì	adj., n.	អន្តរជាតិ
432	果汁	guǒ zhī	n.	ទឹកផ្លែឈើ
433	过程	guò chéng	n.	ដំណើរ
434	海洋	hǎi yáng	n.	មហាសមុទ្រ
435	害羞	hài xiū	adj.	ខ្មាសអៀន
436	寒假	hán jià	n.	ឈប់សម្រាករដូវរងា
437	寒冷	hán lěng	adj.	ត្រជាក់ (អាកាសធាតុ)
438	航班	háng bān	n.	ជើហោះហើរ
439	好处	hǎo chu	n.	អត្ថប្រយោជន៍
440	好好	hǎo hǎo	adj., adv.	ល្អ
441	好笑	hǎo xiào	adj.	គួរច្រឡំ
442	合格	hé gé	adj.	បានតាមស្តង់ដារ

#	Char	Pinyin	POS	Definition
443	盒子	hé zi	n.	ប្រអប់
444	红包	hóng bāo	n.	ថង់ក្នុងហាម
445	后悔	hòu huǐ	v.	ស្មោះត្រង់
446	忽然	hū rán	adv.	ស្លាប់តែ
447	互联网	hù lián wǎng	n.	អ៊ីនធឺណិត
448	护士	hù shi	n.	គិលានុបដ្ឋាយិកា
449	互相	hù xiāng	adv.	គ្នាទៅវិញទៅមក
450	话剧	huà jù	n.	ល្ខោន
451	怀疑	huái yí	v.	សង្កេត
452	坏处	huài chu	n.	គ្រោះថ្នាក់
453	环保	huán bǎo	n., adj.	ការពារបរិស្ថាន
454	换乘	huàn chéng	v.	ប្តូរយាន
455	回复	huí fù	v.	ឆ្លើយតប
456	回信	huí xìn	v., n.	ឆ្លើយសំបុត្រ
457	回忆	huí yì	v.	នឹកឃើញ
458	会员	huì yuán	n.	សមាជិក
459	活动	huó dòng	v., n.	សកម្មភាព
460	活泼	huó po	adj.	សកម្ម
461	获得	huò dé	v.	ទទួលបាន
462	获奖	huò jiǎng	v.	ទទួលរង្វាន់
463	获取	huò qǔ	v.	ទទួលបាន
464	基本	jī běn	adj., adv.	មូលដ្ឋាន
465	基本上	jī běn shàng	adv.	ជាមូលដ្ឋាន
466	基础	jī chǔ	n.	មូលដ្ឋាន
467	激动	jī dòng	adj., v.	រំភើប
468	积极	jī jí	adj.	សកម្ម
469	积累	jī lěi	v.	ប្រមូល
470	及时	jí shí	adj., adv.	ទាន់ពេល
471	即使	jí shǐ	conj.	ទោះបី
472	计划	jì huà	n., v.	ផែនការ
473	既然	jì rán	conj.	ដោយសារ
474	技术	jì shù	n.	បច្ចេកវិទ្យា
475	继续	jì xù	v.	បន្ត
476	记者	jì zhě	n.	អ្នកសារព័ត៌មាន

#	Char	Pinyin	POS	Definition
477	加班	jiā bān	v.	ធ្វើការបន្ថែម
478	家具	jiā jù	n.	គ្រឿងសង្ហារ
479	加快	jiā kuài	v.	បង្កើនល្បឿន
480	加强	jiā qiáng	v.	ពង្រឹង
481	加入	jiā rù	v.	ចូលរួម
482	加上	jiā shàng	conj.	បូក
483	家庭	jiā tíng	n.	គ្រួសារ
484	家乡	jiā xiāng	n.	ស្នាក់កំណត់
485	加油	jiā yóu	v.	បន្ថែមប្រេង; ប្រឹងប្រែង
486	加油站	jiā yóu zhàn	n.	ស្ថានីយ៍ប្រេងឥន្ធនៈ
487	家长	jiā zhǎng	n.	មាតាបិតា
488	价格	jià gé	n.	តម្លៃ
489	价钱	jià qián	n.	តម្លៃ
490	假日	jià rì	n.	ថ្ងៃឈប់សម្រាក
491	减轻	jiǎn qīng	v.	បន្ថយ
492	减少	jiǎn shǎo	v.	កាត់បន្ថយ
493	健身	jiàn shēn	v.	ហាត់ប្រាណ
494	健身房	jiàn shēn fáng	n.	កន្លែងហាត់ប្រាណ
495	建议	jiàn yì	v., n.	ណែនាំ
496	将来	jiāng lái	n.	អនាគត
497	将要	jiāng yào	adv.	នឹង
498	奖金	jiǎng jīn	n.	ប្រាក់រង្វាន់
499	奖学金	jiǎng xué jīn	n.	អាហ្សូបករណ៍
500	降低	jiàng dī	v.	បន្ថយ
501	降价	jiàng jià	v.	បញ្ជុះតម្លៃ
502	降落	jiàng luò	v.	ចុះចត
503	降温	jiàng wēn	v.	សីតុណ្ហភាពថយចុះ
504	骄傲	jiāo ào	adj., n.	មោទនភាព; ក្លរអឺត
505	交警	jiāo jǐng	n.	ប៉ូលីសចរាចរណ៍
506	交流	jiāo liú	v.	ផ្តល់សំបុត្រ
507	郊区	jiāo qū	n.	ជាយក្នុង
508	交通	jiāo tōng	n.	ចរាចរណ៍
509	教练	jiào liàn	n.	គ្រូបង្វឹក
510	教师	jiào shī	n.	គ្រូ

#	Char	Pinyin	POS	Definition
511	教授	jiào shòu	n.	សាស្ត្រាចារ្យ
512	教学	jiāo xué	n.	ការបង្រៀន
513	教育	jiào yù	n., v.	ការអប់រំ
514	叫作	jiào zuò	v.	ហៅថា
515	街道	jiē dào	n.	ផ្លូវ
516	接受	jiē shòu	v.	ទទួលយក
517	接着	jiē zhe	v., adv.	បន្តទាប់
518	结果	jiēguǒ	n., conj.	លទ្ធផល
519	节假日	jié jià rì	n.	ថ្ងៃឈប់សម្រាកបុណ្យ
520	节约	jié yuē	v.	សន្សំសំចៃ
521	结账	jié zhàng	v.	បង់ប្រាក់
522	解释	jiě shì	v.	ពន្យល់
523	今后	jīn hòu	n.	ចាប់ពីពេលនេះ
524	尽管	jǐn guǎn	adv., conj.	ទោះបី
525	仅仅	jǐn jǐn	adv.	ត្រឹមតែ
526	紧张	jǐn zhāng	adj.	តានតឹង
527	进入	jìn rù	v.	ចូល
528	进行	jìn xíng	v.	ធ្វើ
529	禁止	jìn zhǐ	v.	ហាមឃាត់
530	精彩	jīng cǎi	adj.	អស្ចារ្យ
531	经济	jīng jì	n., (adj.)	សង្គមកិច្ច
532	京剧	jīng jù	n.	ល្ខោនប៉េកាំង
533	经历	jīng lì	v., n.	បទពិសោធន៍
534	经验	jīng yàn	n.	បទពិសោធន៍
535	警察	jīng chá	n.	ប៉ូលីស
536	景点	jǐng diǎn	n.	កន្លែងទេសចរណ៍
537	景区	jǐng qū	n.	តំបន់ទេសចរណ៍
538	景色	jǐng sè	n.	ទេសភាព
539	竟然	jìng rán	adv.	បង្កហេតុការណ៍មិននឹកស្មាន
540	竞争	jìng zhēng	v.	ប្រកួតប្រជែង
541	镜子	jìng zi	n.	កញ្ចក់
542	究竟	jiū jìng	adv., (n.)	រហូតដល់
543	就是	jiù shì	part., adv., conj.	គឺ
544	举办	jǔ bàn	v.	រៀបចំ (ពិធីកិច្ចការណ៍)

#	Char	Pinyin	POS	Definition
545	举例	jǔ lì	v.	លក្ខណៈទាមទារ
546	举行	jǔ xíng	v.	រៀបចំ (ពិធី)
547	聚餐	jù cān	v.	ញ៉ាំងមួយគ្នា
548	聚会	jù huì	v., n.	ជួបជុំ
549	拒绝	jù jué	v.	បដិសេធ
550	距离	jù lí	v., n.	ចម្ងាយ
551	剧院	jù yuàn	n.	រោងល្មម
552	开玩笑	kāi wán xiào		និយាយលេង
553	看法	kàn fǎ	n.	ទស្សនៈ
554	考虑	kǎo lǜ	v.	ពិចារណា
555	考生	kǎo shēng	n.	បក្សេជន
556	科技	kē jì	n.	វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
557	科学	kē xué	n., adj.	វិទ្យាសាស្ត្រ
558	咳嗽	ké sou	v.	ក្អក
559	可惜	kě xī	adj.	គួរឲ្យស្តាយ
560	课程	kè chéng	n.	វគ្គសិក្សា
561	客气	kè qi	adj., v.	គួរសម
562	课堂	kè táng	n.	ថ្នាក់រៀន
563	客厅	kè tīng	n.	បន្ទប់ទទួលភ្ញៀវ
564	肯定	kěn dìng	v., adj., adv.	ប្រាកដ
565	空气	kōng qì	n.	ខ្យល់
566	恐怕	kǒng pà	v., adv.	ខ្លាច
567	口语	kǒu yǔ	n.	ភាសានិយាយ
568	快餐	kuài cān	n.	អាហារហ័ស
569	快递	kuài dì	n.	បូរស៊ែរហ័ស
570	快速	kuài sù	adj.	ហ័ស
571	困难	kùn nán	adj., n.	ការលំបាក
572	垃圾	lā jī	n.	សំរាម
573	来不及	lái bu jí	v.	មិនទាន់
574	来得及	lái de jí	v.	ទាន់
575	浪费	làng fèi	v.	ខ្វះខាត
576	浪漫	làng màn	adj.	រ៉ូម៉ង់ទិក
577	老虎	lǎo hǔ	n.	ខ្នុរ
578	老家	lǎo jiā	n.	ស្នាក់កំណើត

#	Char	Pinyin	POS	Definition
579	老年	lǎo nián	n.	មនុស្សចាស់
580	老是	lǎo shi	adv.	តែងតែ
581	冷静	lěng jìng	adj.	ស្ងប់ស្ងាត់
582	理发	lǐ fà	v.	កាត់សក់
583	理解	lǐ jiě	v.	យល់
584	礼貌	lǐ mào	n., adj.	គួរសម
585	理想	lǐ xiǎng	n., adj.	ឧត្តមគតិ
586	厉害	lì hai	adj.	ពូកែ; ខ្លាំង
587	力气	lì qi	n.	កម្លាំង
588	例如	lì rú	v.	ឧទាហរណ៍
589	例子	lì zi	n.	ឧទាហរណ៍
590	联系	lián xì	v.	ទំនាក់ទំនង
591	零下	líng xià	s.	ក្នុងមេត្រី
592	零花钱	líng huā qián	n.	ប្រាក់ហោប៉ៅ
593	零钱	líng qián	n.	ប្រាក់រាយ
594	零食	líng shí	n.	អាហារសម្រន់
595	另外	líng wài	pron., adv., conj.	ផ្សេងទៀត
596	流利	liú lì	adj.	ស្មើ
597	留下	liú xià	v.	ទុកទុយ
598	流行	liú xíng	v.	ពេញនិយម
599	路过	lù guò	v.	ឆ្លងកាត់
600	旅馆	lǚ guǎn	n.	សណ្ឋាគារ
601	旅客	lǚ kè	n.	អ្នកដំណើរ
602	旅行	lǚ xíng	v.	ធ្វើដំណើរ
603	律师	lǚ shī	n.	មេធាវី
604	麻烦	má fan	adj., v., n.	បញ្ហា; វិនាស
605	馒头	mán tou	n.	នំម៉ាត់
606	毛巾	máo jīn	n.	កន្ទុយ
607	毛衣	máo yī	n.	អាវក្រហម
608	帽子	mào zi	n.	មួក
609	美好	měi hǎo	adj.	ល្អ
610	美景	měi jǐng	n.	ទស្សនាស្រស់ស្អាត
611	美丽	měi lì	adj.	ស្រស់ស្អាត
612	美食	měi shí	n.	ម្ហូបឆ្ងាញ់

#	Char	Pinyin	POS	Definition
613	梦想	mèng xiǎng	v., n.	សុបិន្ត
614	密码	mì mǎ	n.	លេខសម្ងាត់
615	免费	miǎn fèi	v.	ឥតគិតថ្លៃ
616	面对	miàn duì	v.	ប្រឈមមុខ
617	面试	miàn shì	v.	សម្ភាសន៍
618	民族	mín zú	n.	ជាតិសាសន៍
619	母女	mǔ nǚ	n.	ម្តាយកូនស្ត្រី
620	母亲	mǔ qīn	n.	ម្តាយ
621	母子	mǔ zǐ	n.	ម្តាយកូនប្តុរស
622	目标	mù biāo	n.	គោលដៅ
623	目的	mù dì	n.	គោលបំណង
624	目的地	mù dì dì	n.	គោលដៅ
625	目前	mù qián	n.	បច្ចុប្បន្ន
626	耐心	nài xīn	adj., n.	អត់ឆ្មេត់
627	南部	nán bù	n.	ភាគខាងត្បូង
628	难道	nán dào	adv.	មិនមែន...ឬយ?
629	男士	nán shì	n.	សុភាពបុរស
630	难受	nán shòu	adj.	មិនស្រួល; ឈឺចាប់
631	难忘	nán wàng	v.	មិនអាចបំភ្លេច
632	男性	nán xìng	n.	ភេទប្តុរស
633	内容	nèi róng	n.	ខ្លឹមសារ
634	内心	nèi xīn	n.	ចិត្តខាងក្នុង
635	能否	néng fǒu	v.	អាច...ឬយ៉ាងណា
636	能够	néng gòu	v.	អាច
637	能力	néng lì	n.	សមត្ថភាព
638	年底	nián dǐ	n.	ចុងឆ្នាំ
639	年龄	nián líng	n.	អាយុ
640	农村	nóng cūn	n.	ជនបទ
641	女性	nǚ xìng	n.	ភេទស្ត្រី
642	暖和	nuǎn huo	adj., v.	កក់ក្តៅ
643	偶尔	ǒu ěr	adv., adj.	ម្តងម្កាល
644	排队	pái duì	v.	តម្រង់ជួរ
645	排球	pái qiú	n.	ហល់ទះ
646	牌子	pái zi	n.	ផ្តលាក

#	Char	Pinyin	POS	Definition
647	判断	pàn duàn	v.	វិនិច្ឆ័យ
648	批评	pī píng	v.	វិះគន់
649	皮肤	pí fū	n.	ស្បែក
650	脾气	pí qì	n.	ចរិត
651	皮鞋	pí xié	n.	ស្បែកជើងស្បែក
652	乒乓球	pīng pāng qiú	n.	ប៉ងប៉ង
653	平常	píng cháng	adj., n.	ធម្មតា
654	葡萄	pú tao	n.	ទំពាំងហយជូ
655	葡萄酒	pú tao jiǔ	n.	ស្ករទំពាំងហយជូ
656	普遍	pǔ biàn	adj.	ទូទៅ
657	普通	pǔ tōng	adj.	ធម្មតា
658	普通话	pǔ tōng huà	n.	ភាសាចិនតុកង
659	期末	qī mò	n.	ចុងឆមាស
660	期中	qī zhōng	n.	ពាក់កណ្តាលឆមាស
661	其次	qí cì	pron.	បន្តទាប់
662	其中	qí zhōng	n.	ក្នុងចំណោម
663	起到	qǐ dào	v.	ដើរឡើង
664	气候	qì hòu	n.	អាកាសធាតុ
665	汽水	qì shuǐ	n.	ទឹកកាបូន
666	气温	qì wēn	n.	សីតុណ្ហភាពខ្ទុយល់
667	千克	qiān kè	mw.	គីឡូក្រាម
668	千万	qiān wàn	adv.	ដប់លាន
669	签证	qiān zhèng	v., n.	ទិដ្ឋភាព
670	前方	qián fāng	n.	ខាងមុខ
671	前后	qián hòu	n.	មុនក្រោយ; បូរមាណ
672	巧克力	qiǎo kè lì	n.	ស្ករត្រី
673	亲戚	qīn qi	n.	សាច់ញាតិ
674	青年	qīng nián	n.	យុវជន
675	轻松	qīng sōng	adj.	ស្បើយ
676	情况	qíng kuàng	n.	ស្ថានភាព
677	庆祝	qìng zhù	v.	អបអរ
678	球队	qiú duì	n.	ក្រុមកីឡា
679	球迷	qiú mí	n.	អ្នកគាំទ្រកីឡា
680	区别	qū bié	v., n.	ភាពខុសគ្នា

#	Char	Pinyin	POS	Definition
681	取得	qǔ dé	v.	ទទួលបាន
682	取消	qǔ xiāo	v.	បោះបង់
683	全部	quán bù	n.	ទាំងអស់
684	全都	quán dōu	adv.	ទាំងអស់
685	全球	quán qiú	n.	ទូទាំងពិភពលោក
686	全身	quán shēn	n.	ពេញខ្លួន
687	缺点	quē diǎn	n.	ចំណុចខុសវោយ
688	缺少	quē shǎo	v.	ខ្វះ
689	确实	què shí	adv.	ពិតជា
690	然而	rán ér	conj.	ទោះជាយ៉ាងណា
691	热闹	rè nao	adj., v., n.	អ៊ូអរ
692	人生	rén shēng	n.	ជីវិត
693	人数	rén shù	n.	ចំនួនមនុស្ស
694	人员	rén yuán	n.	បុគ្គលិក
695	任何	rèn hé	pron.	ណាមួយ
696	任务	rèn wu	n.	ភារកិច្ច
697	仍然	réng rán	adv.	នៅតែ
698	日常	rì cháng	adj.	ប្រចាំថ្ងៃ
699	日记	rì jì	n.	កំណត់ហេតុ
700	日期	rì qī	n.	កាលបរិច្ឆេទ
701	日子	rì zi	n.	ជីវិត; ថ្ងៃ
702	入口	rù kǒu	n.	ចូរកចូល
703	入学	rù xué	v.	ចូលរៀន
704	入住	rù zhù	v.	ចូលស្នាក់នៅ
705	散步	sàn bù	v.	ដើរដេរ
706	扫码	sǎo mǎ	v.	ស្កាន
707	森林	sēn lín	n.	ព្រៃ
708	商量	shāng liang	v.	ពិគ្រោះ
709	商品	shāng pǐn	n.	ទំនិញ
710	伤心	shāng xīn	adj.	ឈឺចិត្ត
711	上门	shàng mén	v.	មកដល់ផ្ទះ
712	稍微	shāo wēi	adv.	បន្តិច
713	少见	shǎo jiàn	adj.	ឃើញម្តង
714	少量	shǎo liàng	adj.	ចំនួនតិច

#	Char	Pinyin	POS	Definition
715	少数	shǎo shù	n.	ចំនួនតិច
716	少年	shào nián	n.	វ័យជំទង់
717	社会	shè huì	n.	សង្គម
718	摄氏度	shè shì dù	mw.	អង្សាសាសេ
719	身份证	shēn fèn zhèng	n.	អត្តសញ្ញាណប័ណ្ណ
720	申请	shēn qǐng	v.	ដាក់ពាក្យ
721	甚至	shèn zhì	conj.	សូម្បី
722	生命	shēng mìng	n.	ជីវិត
723	生意	shēng yi	n.	ជំនួញ
724	失败	shī bài	v., adj.	បរាជ័យ
725	师傅	shī fu	n.	មរ
726	失去	shī qù	v.	បាត់បង់
727	师生	shī shēng	n.	គ្រូនិងសិស្ស
728	失望	shī wàng	v., adj.	ខកចិត្ត
729	十分	shí fēn	adv.	យ៉ាងខ្ពស់
730	实际	shí jì	n., adj.	ការពិត
731	时间表	shí jiān biǎo	n.	តារាងពេលវេលា
732	实际上	shí jì shàng	adv.	តាមពិត
733	食品	shí pǐn	n.	អាហារ
734	食堂	shí táng	n.	បន្ទប់ទទួលទានអាហារ
735	食物	shí wù	n.	អាហារ
736	实在	shí zài	adj., adv.	ពិតជា
737	十字路口	shí zì lù kǒu	phrase.	ផ្លូវបំបែក
738	使馆	shǐ guǎn	n.	ស្នងការដ្ឋាន
739	使用	shǐ yòng	v.	ប្រើប្រាស់
740	市场	shì chǎng	n.	ផ្ទះលក់
741	是否	shì fǒu	adv.	ឬយ៉ាងណា
742	适合	shì hé	v.	សមរម្យ
743	世纪	shì jì	n.	សតវត្ស
744	视频	shì pín	n.	វីដេអូ
745	市区	shì qū	n.	តំបន់ទីក្រុង
746	试题	shì tí	n.	សំណួរប្រឡង
747	适应	shì yìng	v.	សម្របខ្លួន
748	收费	shōu fèi	v.	គិតថ្លៃ

#	Char	Pinyin	POS	Definition
749	收入	shōu rù	v., n.	ចំណូល
750	收拾	shōu shì	v.	រៀបចំ
751	收听	shōu tīng	v.	សូតាប់ (វិទ្យុ)
752	首都	shǒu dū	n.	រាជធានី
753	首先	shǒu xiān	adv., pron.	ជាដំបូង
754	受不了	shòu bù liǎo	v.	មិនអាចទូរាំ
755	售票员	shòu piào yuán	n.	អ្នកកលកំសំបុត្រ
756	受伤	shòu shāng	v.	រងរបួស
757	熟悉	shú xī	v.	ស្គាល់ច្បាស់
758	暑假	shǔ jià	n.	ឈប់សម្រាករដូវក្តៅ
759	数量	shù liàng	n.	ចំនួន
760	树林	Shù lín	n.	ពួរឈើ
761	数字	shù zì	n.	លេខ; ខីប៊ីចល
762	顺便	shùn biàn	adv.	ម្តង
763	顺利	shùn lì	adj.	រលូន
764	顺序	shùn xù	n.	លំដាប់
765	说法	shuō fǎ	n.	របៀបនិយាយ
766	说明	shuō míng	v., n.	ពន្យល់
767	说明书	shuō míng shū	n.	សៀវភៅណែនាំ
768	硕士	shuò shì	n.	អនុបណ្ឌិត
769	速度	sù dù	n.	ល្បឿន
770	塑料	sù liào	n.	បូលាសូទិក
771	酸奶	suān nǎi	n.	ទឹកដោះគោជូរ
772	随便	suí biàn	v., adj., conj.	តាមចិត្ត
773	随着	suí zhe	prep.	ជាមួយ
774	孙女	sūn nǚ	n.	ចៅស្តី
775	孙子	sūn zi	n.	ចៅប្អូន
776	所有	suǒ yǒu	adj., (动, 名)	ទាំងអស់
777	抬头	tái tóu	v.	ងើក្បាល
778	态度	tài du	n.	អាកប្បកិរិយា
779	讨论	tǎo lùn	v.	ពិភាក្សា
780	讨厌	tǎo yàn	adj., v.	ស្អប់
781	特点	tè diǎn	n.	លក្ខណៈពិសេស
782	提出	tí chū	v.	ស្តី

#	Char	Pinyin	POS	Definition
783	提到	tí dào	v.	និយាយដល់
784	提供	tí gōng	v.	ផ្តល់
785	提前	tí qián	v.	មុនពេល
786	提醒	tí xǐng	v.	រំលឹក
787	体检	tǐ jiǎn	v.	ពិនិត្យសុខភាព
788	体温	tǐ wēn	n.	សីតុណ្ហភាពរាងកាយ
789	体重	tǐ zhòng	n.	ទម្ងន់ខ្លួន
790	填写	tián xiě	v.	បំពេញ
791	条件	tiáo jiàn	n.	លក្ខខណ្ឌ
792	听力	tīng lì	n.	ការស្តាប់
793	听众	tīng zhòng	n.	អ្នកស្តាប់
794	停车	tíng chē	v.	ចតរថយន្ត
795	停车场	tíng chē chǎng	n.	កន្លែងចតរថយន្ត
796	停止	tíng zhǐ	v.	ឈប់
797	通过	tōng guò	v., prep.	តាមរយៈ
798	通知	tōng zhī	v., n.	ជូនដំណឹង
799	童年	tóng nián	n.	កុមារភាព
800	同时	tóng shí	n., conj.	ក្នុងពេលតែមួយ
801	同样	tóng yàng	adj.	ដូចគ្នា
802	头痛	tóu tòng	adj.	ឈឺក្បាល
803	图片	tú piàn	n.	រូបភាព
804	推迟	tuī chí	v.	ពន្យារ
805	推出	tuī chū	v.	រុញចេញ; បញ្ជីផលិត
806	袜子	wà zi	n.	ស្បោមជើង
807	外出	wài chū	v.	ចេញទៅ
808	外套	wài tào	n.	អាវតំ
809	完全	wán quán	adj., adv.	ពេញលេញ
810	晚安	wǎn ān	v.	រាត្រីសួស្តី
811	晚餐	wǎn cān	n.	អាហារពេលល្ងាច
812	网购	wǎng gòu	v.	ទិញតាមអ៊ីនធឺណិត
813	往往	wǎng wǎng	adv.	ច្រើនតែ
814	网页	wǎng yè	n.	ទំព័របណ្តាញ
815	网友	wǎng yǒu	n.	មិត្តតាមអ៊ីនធឺណិត
816	网址	wǎng zhǐ	n.	អាសយដ្ឋានបណ្តាញ

#	Char	Pinyin	POS	Definition
817	危险	wēi xiǎn	adj., n.	គួររោះថ្មនាក់
818	味道	wèi dào	n.	រសជាតិ
819	卫生	wèi shēng	adj., n.	អនាម័យ
820	温度	wēn dù	n.	សីតុណ្ហភាព
821	文件	wén jiàn	n.	ឯកសារ
822	文章	wén zhāng	n.	អត្ថបទ
823	文字	wén zì	n.	អក្ខរសរ
824	污染	wū rǎn	v.	បំពុល
825	无法	wú fǎ	v.	មិនអាច
826	无聊	wú liáo	adj.	ធុញ
827	无论	wú lùn	conj.	មិនថា...ក៏ដោយ
828	午餐	wǔ cān	n.	អាហារថ្ងៃត្រង់
829	误会	wù huì	v., n.	ការយល់ច្រឡំ
830	西部	xī bù	n.	ភាគខាងលិច
831	西红柿	xī hóng shì	n.	ប៉េងប៉េរោះ
832	吸引	xī yǐn	v.	ទាក់ទាញ
833	细心	xì xīn	adj.	យកចិត្តទុកដាក់
834	下降	xià jiàng	v.	ថយចុះ
835	鲜花	xiān huā	n.	ផ្កាស្រស់
836	现金	xiàn jīn	n.	សាច់ប្រាក់
837	羡慕	xiàn mù	v.	ចូរណែន
838	线上	xiàn shàng	n.	តាមអ៊ីនធឺណិត
839	线下	xiàn xià	n.	ក្នុងរោះបណ្តាញ
840	现有	xiàn yǒu	v., adj.	មានស្រាប់
841	相比	xiāng bǐ	v.	ប្រៀបធៀប
842	相反	xiāng fǎn	adj., conj.	ផ្ទុយទៅវិញ
843	相互	xiāng hù	adv.	គ្នាទៅវិញទៅមក
844	相同	xiāng tóng	adj.	ដូចគ្នា
845	详细	xiáng xì	adj.	លម្អិត
846	想法	xiǎng fǎ	n.	គំនិត
847	消息	xiāo xī	n.	ព័ត៌មាន
848	小吃	xiǎo chī	n.	អាហារសម្រន់
849	小伙子	xiǎo huǒ zi	n.	បុរសវ័យក្មេង
850	小说	xiǎo shuō	n.	ប្រលោមលោក

#	Char	Pinyin	POS	Definition
851	小组	xiǎo zǔ	n.	ក្រុមតូច
852	效果	xiào guǒ	n.	លទ្ធផល
853	笑话	xiào huà	n., v.	រឿងកំបុលដៃ
854	辛苦	xīn kǔ	adj., v.	នឿយហត់
855	心情	xīn qíng	n.	អារម្មណ៍
856	信号	xìn hào	n.	សញ្ញា
857	信息	xìn xī	n.	ព័ត៌មាន
858	信心	xìn xīn	n.	ទំនុកចិត្ត
859	兴奋	xīng fèn	adj., v.	រំភើប
860	星星	xīng xīng	n.	ផ្កាយ
861	性别	xìng bié	n.	ភេទ
862	幸福	xìng fú	n., adj.	សុភមង្គល
863	性格	xìng gé	n.	ចិត្ត
864	兄弟	xiōng dì	n.	បងប្អូនប្អូន
865	修理	xiū lǐ	v.	ជួសជុល
866	许多	xǔ duō	num.	ច្រើន
867	学费	xué fèi	n.	ថ្លៃសិក្សា
868	学院	xué yuàn	n.	មហាវិទ្យាល័យ
869	压力	yā lì	n.	សម្ពាធន
870	牙膏	yá gāo	n.	ថ្នាំដុសធ្មេញ
871	亚洲	Yà zhōu	n.	អាស៊ី
872	严格	yán gé	adj., v.	តឹងរឹង
873	研究	yán jiū	v.	ស្រាវជ្រាវ
874	研究生	yán jiū shēng	n.	និស្សិតស្រាវជ្រាវ
875	严重	yán zhòng	adj.	ធ្ងន់ធ្ងន់
876	演唱	yǎn chàng	v.	ចរនៀង
877	演出	yǎn chū	v.	សម្តែង
878	眼镜	yǎn jìng	n.	វ៉ែនតា
879	眼前	yǎn qián	n.	មុខ
880	演员	yǎn yuán	n.	តារាសម្តែង
881	阳光	yáng guāng	n.	ពន្លឺថ្ងៃ; សុចរិតិយម
882	养成	yǎng chéng	v.	បណ្តុះ
883	样子	yàng zi	n.	រូបរាង
884	邀请	yāo qǐng	v.	អញ្ជើញ

#	Char	Pinyin	POS	Definition
885	要是	yào shì	conj.	បើ
886	钥匙	yào shì	n.	ស្រោច
887	也许	yě xǔ	adv.	ប្រហែល
888	夜晚	yè wǎn	n.	យប់
889	叶子	yè zi	n.	ស្លឹកឈើ
890	一切	yī qiè	pron.	អ្វីៗទាំងអស់
891	以内	yǐ nèi	n.	ក្នុងរង្វង់
892	意见	yì jiàn	n.	មតិ
893	一生	yī shēng	n.	ពេញមួយជីវិត
894	艺术	yì shù	n.	សិល្បៈ
895	因此	yīn cǐ	conj.	ដូចនេះ
896	引起	yǐn qǐ	v.	បណ្តាលមក
897	印象	yìn xiàng	n.	ចំណាប់អារម្មណ៍
898	赢得	yíng dé	v.	ឈ្នះ
899	应聘	yìng pìn	v.	ដាក់ពាក្យសុំការងារ
900	勇敢	yǒng gǎn	adj.	កូលហាន
901	永远	yǒng yuǎn	adv., n.	ជានិច្ច
902	用来	yòng lái	v.	ប្រើម្តាប់
903	用于	yòng yú	v.	ប្រើសម្រាប់
904	优点	yōu diǎn	n.	ចំណុចល្អ
905	幽默	yōu mò	adj.	កំបូលដៃ
906	优秀	yōu xiù	adj.	ពូកែ
907	尤其	yóu qí	adv.	ជាពិសេស
908	游玩	yóu wán	v.	លេង
909	由于	yóu yú	prep., conj.	ដោយសារ
910	友好	yǒu hǎo	adj.	រួសរាយ
911	友情	yǒu qíng	n.	មិត្តភាព
912	有趣	yǒu qù	adj.	គួរចូលចាប់អារម្មណ៍
913	有效	yǒu xiào	v.	មានប្រសិទ្ធភាព
914	友谊	yǒu yì	n.	មិត្តភាព
915	有着	yǒu zhe	v.	មាន
916	愉快	yú kuài	adj.	រីករាយ
917	于是	yú shì	conj.	ដូចនេះ
918	语法	yǔ fǎ	n.	វេយ្យាករណ៍

#	Char	Pinyin	POS	Definition
919	预习	yù xí	v.	រៀបចំមុន
920	原来	yuán lái	n., adj., adv.	ដើមដំបូង
921	原谅	yuán liàng	v.	អភ័យទោស
922	原因	yuán yīn	n.	មូលហេតុ
923	远离	yuǎn lí	v.	ឆ្ងាយពី
924	院长	yuàn zhǎng	n.	នាយក
925	院子	yuàn zi	n.	ទីធ្លា
926	约会	yuē huì	v., n.	ណាត់ជួប
927	月饼	yuè bǐng	n.	នំពុះចំនុះ
928	阅读	yuè dú	v.	អាន
929	月份	yuè fèn	n.	ខែ
930	允许	yǔn xǔ	v.	អនុញ្ញាត
931	杂志	zá zhì	n.	ទស្សនាវដ្តី
932	再次	zài cì	adv.	ម្តងទៀត
933	再说	zài shuō	v., conj.	និយាយម្តងទៀត; លឺពីនេះ
934	暂时	zàn shí	adj.	បណ្តោះអាសន្ន
935	暂停	zàn tíng	v.	ផ្អាក
936	早餐	zǎo cān	n.	អាហារពេលព្រឹក
937	早晨	zǎo chén	n.	ព្រឹកព្រលឹម
938	责任	zé rèn	n.	ការទទួលខុសត្រូវ
939	增加	zēng jiā	v.	បង្កើន
940	增长	zēng zhǎng	v.	កើនឡើង
941	招聘	zhāo pìn	v.	ជួសជុលបុគ្គលិក
942	着火	zháo huǒ	v.	ឆេះ
943	真正	zhēn zhèng	adj., adv.	ពិតប្រាកដ
944	整个	zhěng gè	adj.	ទាំងមូល
945	整理	zhěng lǐ	v.	រៀបចំ
946	正常	zhèng cháng	adj.	ធម្មតា
947	正好	zhèng hǎo	adj., adv.	គ្រឹមត្រូវ
948	证件	zhèng jiàn	n.	ឯកសារសម្គាល់
949	证明	zhèng míng	v., n.	ភស្តុតាង
950	正确	zhèng què	adj.	គ្រឹមត្រូវ
951	正式	zhèng shì	adj.	ជាផ្លូវការ
952	支持	zhī chí	v.	គាំទ្រ

#	Char	Pinyin	POS	Definition
953	支付	zhī fù	v.	បង់ប្រាក់
954	之后	zhī hòu	n.	បន្ទាប់ពី
955	之间	zhī jiān	n.	រវាង
956	之前	zhī qián	n.	មុន
957	知识	zhī shì	n.	ចំណេះដឹង
958	之中	zhī zhōng	n.	ក្នុង
959	值得	zhí de	v.	សក្តិសម
960	直接	zhí jiē	adj.	ដោយផ្ទាល់
961	植物	zhí wù	n.	រុក្ខជាតិ
962	职业	zhí yè	n.	អាជីព
963	指出	zhǐ chū	v.	ចង្អុលបង្ហាញ
964	只好	zhǐ hǎo	adv.	ចាំបាច់ត្រូវ
965	纸巾	zhǐ jīn	n.	កន្ទុយក្រដាស
966	质量	zhì liàng	n.	គុណភាព
967	至少	zhì shǎo	adv.	យ៉ាងហោចណាស់
968	中餐	zhōng cān	n.	អាហារចិន
969	中年	zhōng nián	n.	វ័យកណ្តាល
970	重点	zhòng diǎn	n., adv.	ចំណុចសំខាន់
971	重视	zhòng shì	v.	យកចិត្តទុកដាក់
972	周围	zhōu wéi	n.	ជុំវិញ
973	主意	zhǔ yì	n.	គំនិត
974	祝贺	zhù hè	v.	អបអរសាទរ
975	著名	zhù míng	adj.	ល្បីល្បាញ
976	专门	zhuān mén	adv., adj.	ឯកទេស
977	专业	zhuān yè	n., adj.	ជំនាញ
978	转发	zhuǎn fā	v.	ចែករំលែក
979	转机	zhuǎn jī	v.	ផ្តល់សំបុត្រយន្តហោះ
980	准确	zhǔn què	adj.	ត្រឹមត្រូវ
981	准时	zhǔn shí	adj.	ទាន់ពេល
982	资料	zī liào	n.	ឯកសារ
983	仔细	zǐ xì	adj.	យកចិត្តទុកដាក់
984	自然	zì rán	n., adj., adv.	ធម្មជាតិ
985	自习	zì xí	v.	រៀនដោយខ្លួនឯង
986	自信	zì xìn	v., n., adj.	ជឿជាក់លើខ្លួនឯង

#	Char	Pinyin	POS	Definition
987	自学	zì xué	v.	រៀនដោយខ្លួនឯង
988	总结	zǒng jié	v., n.	សង្ខេប
989	最终	zuì zhōng	n.	ចុងក្រោយ
990	尊重	zūn zhòng	v., adj.	គោរព
991	左右	zuǒ yòu	n., (v.)	ឆ្វេងស្តាំ; ប្រមាណ
992	做法	zuò fǎ	n.	របៀបធ្វើ
993	作家	zuò jiā	n.	អ្នកនិពន្ធ
994	做梦	zuò mèng	v.	ស៊ូបិទ
995	作品	zuò pǐn	n.	ស្នាដៃ
996	作为	zuò wéi	v., prep.	ក្នុងនាមជា
997	座位	zuò wèi	n.	កៅអី
998	作文	zuò wén	v., n.	សរសេរអត្ថបទ
999	作用	zuò yòng	n., (v.)	ប្រសិទ្ធភាព
1000	作者	zuò zhě	n.	អ្នកនិពន្ធ